

၂ ?၂ ~~Λ~~~~ε~~~~ς~~~~ε~~~~Α~~~~Β~~ ~~Ε~~~~ς~~~~Β~~ ~~α~~~~η~~ ~~α~~~~η~~~~ς~~~~ε~~~~ς~~~~Β~~

J qg :

[illegible]

J Ūç?J , 13/7/2011

ı Ů Ё ū ı Ꞥ Ꞥ

ÖGÖZÜMÜŞ g' h y d

- [illegible]

၂ ' ဧ ို ို ို ို ို ို ို ို

[illegible]

រ/ក	រ ឈ្មោះ	ម ទេពព្រហ្ម	ប្រ ប្រភព	ឆ្នាំ
1	ឈ្មោះអ្នកប្រគល់ឈ្មោះ ឈ្មោះ អ្នកប្រគល់ឈ្មោះ 2011	ឈ្មោះ អ្នកប្រគល់ឈ្មោះ	408,50	2011

JHÇΛÆη qçz BEIB?Bz ETBJ AşAũj BJ
EÜß JHBJAŨAIB j ?j HçJ?çEj ?ej ũq?HEETBeççej ETj t?j Jçtsh E
AşAj ÜçTA

၂. ပိတ်သတ်မှု ၃ မျိုးနှင့် ပိတ်မှု ၈ မျိုး
 အကျဉ်း ၄၀၈, ၅၀
 (..... ၄၀၈, ၅၀)

Aအဲဒါပဲ ပံ့ပိုးမှုရရှိဖို့ လိုအပ်နေတဲ့ အချက်တွေကို ဖော်ပြပါ။
၂ ဤမူဝါဒသည်... ၃၅... အခွန်ကောက်ခံမှု... ၁၇၀...
၃ မူဝါဒ၏ အကျဉ်းချုပ်... ၁၁၂၁... မူဝါဒကို ရှင်းလင်းပါ။

၇ ပုံမျှော် ၂ ရာထုပုံပေါ်ပုံ ၇၆၀၂၀ ပုံနှစ်
အခါ လုံပေ ၃ ခုပေါ်အပေါ် ၃ ဗျာဉ် နှစ်ရာ နှစ်ရာ ၃ ပုံ လုံပေ ပုံ.

၂' နှစ်ခွဲ ၏ ပုံမှန်အသုံးပြုမှု အကျိုးရှိမှု
 'အထွေထွေပုံစံ'၊ အချက် ၃ မှာပါဖော်ပြထားသော အချက်များကို အခြေခံ၍ အသုံးပြုမှု အကျိုးရှိမှု
 သို့မဟုတ် (25.518,39)

13/7/2011
B qdAJUJ?ccE

උපදෙස් දෙක:

ՀԱՆՐԱՊԵՏՈՒԹՅԱՆ ԷԳԶԱՄՈՒՆ